

昭和50年度 言語研修テキスト 2

カンボジア語文法入門

坂本恭章 編

東京外国語大学
アジア・アフリカ言語文化研究所
1 9 7 5

MOKUJI

1. Matome.....1	22. Jodôshi to renyôshi
2. Hogo no nai bun.....3	no ichi.....31
3. Hogo ga meishi.....4	23. Dôshi ga niko.....31
4. Hitei.....5	24. Daimeishi.....36
5. Gimon.....7	25. Meishi meishi.....37
6. Henji.....9	26. Taitoru.....38
7. Hogo ga meishi niko...11	27. Meishi no shûshoku-go..39
8. Hogo ga dôshi.....12	28. Toki.....42
9. Jutsugo ga keiyôshi...14	29. Ukemi.....43
10. Dôshi-ku no dôsa-sha..15	30. Meirei.....44
11. Jidôshi no hogo.....16	31. Shieki.....45
12. Keiyôshi + dôshi.....17	32. Hikaku.....46
13. Dôshi + keiyôshi.....18	33. Kanô.....46
14. Dôshi + meishi	34. Kopura.....47
+ keiyôshi.....19	35. Gimon.....48
15. Fukushi.....21	36. Setsuzokushi.....49
16. Sûshi.....22	37. Hampuku.....51
17. Tan-i.....23	38. Kantôshi.....52
18. Toki o arawasu go.....25	39. Otomo.....52
19. Zenchishi.....27	40. Keigo.....53
20. Jodôshi.....29	41. Sonota no jûyô-go.....54
21. Renyôshi.....30	42. Furoku (Setsuji).....55

I. Matome

a. Bun = Shudai + Jojutsu

Meishi-ku	}	+	}	Dôshi-ku
Dôshi-ku				Dôshi-ku
Keiyôshi-ku				Keiyôshi-ku
Zenchishi-ku				

ខ្ញុំ ភាសា ខ្មែរ បច្ចេកវិទ្យាភាសាខ្មែរ នេវាសាសា វេទ្យន៍នេះ ឆាត់ សម	បច្ចេកវិទ្យាភាសាខ្មែរ នេវាសាសា វេទ្យន៍នេះ ខ្ញុំបច្ចេកវិទ្យា នេវាសាសា វេទ្យន៍នេះ ពិបាកណាស់ ខ្ញុំបច្ចេកវិទ្យាភាសាខ្មែរ ល្អ មិនល្អទេ
--	--

b. Dôshi-ku = Dôsasha + Renyôshi + Jodôshi + { Dôshi + Hogo
 Keiyôshi }
 + Shûshokugo + Shûshi

នេវាសាសា វេទ្យន៍នេះ ខ្ញុំ មិន ទាន់ បច្ចេកវិទ្យា ខ្មែរ បីទី ទេ

Hogo = {
 ∅
 meishi
 meishi meishi
 dôshi

c. Meishi-ku

Daimeishi + Shiji-daimeishi

Title + { Meishi
Jinmei

Meishi + Meishi-shûshokugo

} + 氏名-setsu

氏名 氏名

1 氏名 氏名

氏名 氏名 氏名

d. Zenchishi-ku = Zenchishi + Meishi

氏名 氏名

II. Hogo no nai bun

ខ្ញុំ ជេក

ខ្ញុំ	}	ជេក	watakushi	neru	
យើង		យួរ	watakushitachi	tatsu	
លោក		ជេស	anata (otoko)	aruku	
លោកស្រី		ស្រី	anata (onna)	hashiru	
អ្នក		យប់	anata	tomaru	
គាត់		ក្រុំ	kare	furueru	
នេះ		កេត	kore	umareru	
នោះ		ស្រី	sore, are	ikiru	
គ្រូ		ស្នាម	sensei	shinu	
អ្នក		}	អ្នក	hito	naku
គ្រូ					
			នោះ		warau
			ខ្ញុំ		okoru

N.B.

- គ្រូស្នាម
- គ្រូនេះស្នាម
- គ្រូស្នាមនេះ

III. Hogo ga meishi

ទទួលទានព្រួយ

បរិភោគ	ព្រួយ ប្រើប្រាស់ លាច់ជ្រូក លាច់គោ គ្រឿង	taberu	meshi
ពិលា		taberu	tabemono
ទទួលទាន		taberu	butaniku
ក្នុង		kû	gyûniku
ឃ្នាន		kûfukuda	
ផឹក	ផឹក ផឹកភ្លៅ ផឹកតែ កាញេ ផឹកដោះគោ ស្រា		mizu
			yu
		nomu	cha
		nodo ga kawa- ite iru	kôhî
			gyûnyû
			sake
ចាប់	ចាប់ មើល ដឹង យល់ ចូលចិត្ត	tsukamaeru	
មើល		miru	
ដឹង		kiku	kono hito
យល់		mieru	ano hito
ចូលចិត្ត		kikoeru	
	sukida		

នៅ ទៅ មក ដល់	{ ផ្ទះ សាលា ទេវ័ន្ត ក្នុង ក្រៅ ផ្ទះ ក្រោម	ie	ie
		iru	gakkô
		iku	naka
		kuru	soto
		tsuku	ue
			shita
ចូល ចេញ	{ ផ្ទះ សាលា ទេវ័ន្ត ក្នុង ក្រៅ	hairu	
		deru	
ទៅដឹង	{ ផ្ទះ ផ្ទះ	agaru	
ចុះ	- ក្រោម	oriru	

IV. Hitei

១០០ -	{ អត់ ខ្ពស់ មិន មិនស្អាត	} ឃ្លា នព្វាយ	{ ទេ
			{ សោះ

១០០ មិនមែន ឃ្លា នព្វាយ ទេ
 ១០០ ឃ្លា នព្វាយ ទេ

	ដំបូង			zô	
	ក្របី			suigyû	
	គោ			ushi	
ផាយ	ត្រពាំង	ត្រពាំង	naguru	uma	
ដំបូង	ក្របី		cu	inu	kono
សម្លាប់	ក្របី		korosu	neko	ano
	ខ្លា			tora	
	ខ្លា			niwatori	
	មាត់			ahiru	
	ទា			sobo	
	ដំបូង			sofu	
	ដំបូង			chichi	
	មាយ			haha	
ស្រឡាញ់	មាយ		aisuru	oji	
ស្រឡាញ់	មាយ		nikumu	oba	
ស្រឡាញ់	មាយ		shinjiru	oji	
ស្រឡាញ់	មាយ		shinyôsuru	oji	
ស្រឡាញ់	មាយ		utagau	oba	
ស្រឡាញ់	មាយ		shitteiru	(ani) otoko	
ស្រឡាញ់	មាយ			(ane) onna	
ស្រឡាញ់	មាយ			(otôto)	
ស្រឡាញ់	មាយ			(imôto)	
	មាយ			otto	
	មាយ			tsuma	
	មាយ			ko	
	មាយ			mago	
	មាយ			oi, mei	

V. Gimon

០៥០

អ្នកណា

កន្លែងណា

ជួបម្តេច

មែន

លោកខឹង

លោកពិសា កា ញូ

លោកចូលចិត្តគាត់

លោកទៅសាលា ទ្រង់

លោកប្អូនអ្នកណាខឹង

លោកមិនទៅសាលា ទ្រង់

លោកខឹងប្អូនជួបម្តេច

លោកពិសា កា ញូប្អូន

លោកចូលចិត្តគាត់ ប្អូនចូលចិត្តអ្នកណា

លោកទៅសាលា ទ្រង់ ឬកន្លែងណា

ឬទេ
មែនទេ
ប្អូនអ្នកណា

ខឹង
ពិសា
ចូលចិត្ត
ទៅ

ឬទេ
ទេឬ

លោកដូចម្តេច

លោកផ្លែអ្វី

លោកពិសាអ្វី

លោកចូលចិត្តអ្នកណា

លោកទៅ (កន្លែង) ណា

ស្បែក	}	សាវ៉ង	haku	saron
ស្រាត		សំពត់	nugu	sampotto
កាត់	}	ខោ	kiru	zubon
ដេវ		ខោប្រទេសាប	nû	pantsu
ប្តូក	}	អាវ៉ែ	arau	shatsu
អ៊ុត		អាវ៉ែធំ	airon o kakeru	sebiro
ជុល	}	អាវ៉ែត	naosu	hadagi
ពាក់		ស្រោមដើង	kiru	kutsushita
ដោះ	}	ស្បែកដើង	nugu	kutsu
		ទីវ៉ែតា		megane
		ទីខ្យក		nekkuresu
		ចិញ្ចៀន		yubiwa
		ក្រវ៉ាត់		nekutai
ចង	}	ទីខ្យក្រវ៉ាត់	shibaru	bando
ទៅ		}	ស្រុកខ្មែរ	
	ស្រុកជប៉ុន			Nippon
	ភ្នំពេញ		iku	Punomupen
	ប្រាសាទជំនួញ			taishikan

VI. Henji

បាទ

ចាស

លោក បូលចិត្តសាច់គោប្អូនទេ

បាទ

បាទ បាទ

បាទ ខ្ញុំចូលចិត្ត

ទេ

បាទ ទេ

បាទ ខ្ញុំមិនចូលចិត្តទេ

លោកមិនចូលចិត្តសាច់គោប្អូនទេ

បាទ ខ្ញុំមិនចូលចិត្តទេ

ខ្ញុំចូលចិត្ត

លោក បូលចិត្តសាច់គោមែនទេ

បាទ មែន

បាទ មិនមែនទេ

លោក បូលចិត្តសាច់គោប្អូនអ្វី

បាទ ខ្ញុំចូលចិត្តសាច់គោ

សាច់ជ្រូក

លោកប្អូនអ្នកណា ចូលចិត្តលា ថ្ងៃទី ១

១១ ទ្រូងចិត្ត
តាត

លោកប្អូនចិត្តអ្នក


១១ ទ្រូងចិត្តលា ថ្ងៃទី ១


មុត	}	ប្រាម ទ្រូង		yubi
		ប្រាម ទ្រូង		yubi
		មេ ទ្រូង		oyayubi
		ចង្កូល ទ្រូង	kiru	hitosashiyubi
		នាង ទ្រូង		kusuriyubi
		កូន ទ្រូង		koyubi
ឆ្មារ	}	ក្បាល		atama
		ទឹក		me
		ត្រចៀក	itai	mimi
		ច្រមុះ	kayui	hana
		មាត់		kuchi
		អណ្តាត		shita
		ពោះ		hara
មាត់	}	ខ្នង		karada
		ដៃ	arau	te
		ជើង		ashi

លុប	មុខ
កក់	សក់
ដុស	ផ្ទេព្យ
រកាន	ពុកមាត់
	ពុកចង្កា

VII. Hogo ga meishi futatsu

គាត់បប្រេង្រនកាសាខ្មែរ (ខ្មែរ) ខ្ញុំ
 គាត់ផ្លែស្បែងរកាខ្មែរ (មក) ខ្ញុំ
 គាត់លួចស្បែងរកាខ្ញុំ





VIII. Dôshi o hogo to suru bun

- ទ្រង់ប្រែប្រួលភាពខ្មែរ
- ទ្រង់ប្រែប្រួលនិយាយភាសាខ្មែរ

ចូលចិត្ត	មើល	ឮ			odori
		ឆ្លោង		miru	geki
		កន្លែង			eiga
		ភាពយន្ត			eiga
	ជិះ	ទូក			fune
		ស៊ិក្រូ			sikuro
		កង់			jitensha
		ទទេន្តូ	noru		kisha
	បើក	ទៅច្រកយាន			jitensha
		ទៅច្រកយានយន្ត			ôtobai
ទទេន្តូ				jidôsha	
ទ្រនុងយន្ត		untensuru		basu	
បង្រៀន	កញ្ចប់			fune	
	កញ្ចប់ហោះ			hikôki	
	យន្តហោះ			hikôki	
	បរ	ទទេន្តូ	untensuru	kuruma	
រៀន	ទឹក	oyogu	mizu		
ហាត់	និយាយ	hanasu			
ភ្លេច	អាន	ភាសា ទ្រនុង	yomu	kotoba	
	សរសេរ		kaku		

oshieru

narau

renshûsuru

wasureru

IX. Jutsugo ga keiyôshi

ទ្រព្យសម្បត្តិ៖

- ទ្រព្យសម្បត្តិ
- ទ្រព្យសម្បត្តិ
- ទ្រព្យសម្បត្តិ
- ទ្រព្យសម្បត្តិ

ទ្រព្យសម្បត្តិ	}	ទ្រព្យសម្បត្តិ		nagai
		ទ្រព្យសម្បត្តិ		mijikai
សំបក	}	ទ្រព្យសម្បត្តិ	himo	ôki, futoi
		ទ្រព្យសម្បត្តិ	bô	chisai, hosoi
ស្រែ	}	ស្រែ		karui
		ស្រែ	ishi	omoi
		ស្រែ		marui
		ស្រែ		hiratai
		ស្រែ		katai
		ស្រែ		yawarakai

ស្រែ	}	ស្រែ	ike	
		ស្រែ	numa	
ស្រែ	}	ស្រែ	mizuumi	
		ស្រែ	kawa	fukai
ស្រែ	}	ស្រែ	kawa	asai
		ស្រែ	unga	
ស្រែ		kawa		

ឃ្លា	}	ខ្ពស់	yama	takai
		ទាប		hikui
		ឆ្ងាយ		tôi
		ជិត		chikai
បន្ទប់	}	ទូលាយ	heya	hiroi
		ចង្អៀត		semai
		ខ្លាំង		akarui
		ខ្លី		kurai
		ស្អាត		kirei
		ក្រខ្វក់		yogoreta
ក្រដាស	}	ក្រកាស	kami	atsui
ស្ងួត ភ្លើង		hon	usui	
ស្រី	}	ខ្លាំង	onna	tsuyoi
ប្រុស		ទាប	otoko	yowai
មនុស្ស		អ្នក	hito	utsukushi
ក្មេង		អាណា	kodomo	minikui

X. Dôshi-ku no dôsa-sha

គាត់
 គាត់ { ក្មេង } ឃ្លា
 មាត់

ខ្ញុំពុំគាត់ស្គាល់ខ្ញុំ

ខ្ញុំពុំគាត់ខ្ញុំស្គាល់

សាច់គោខ្ញុំចូលចិត្ត សាច់ជ្រូកខ្ញុំមិនចូលចិត្តទេ

XI. Jidôshi no hogo

ក្រុង នេះ ដុះ ពុកមាត់ ហើយ

ដុះ	} ពុកមាត់ ស្មៅ	haeru	hige
			kusa
ធ្លាក់	} ស្លៀង ទឹកកក	ochiru	ame
			kôri
ជួល	} ជួប ដើមឈើ	taoreru	bin
			ki
ស្លុះ	} កំទេច របង	kuzureru	hei
			kakine
លេច	} ក្បាល កន្ទុយ	arawareru	atama
			shippo
មាត់	} ខ្នោះទឹក ខ្នោះទឹកស ប្លុកកា ដួងឡូ	aru	enpitsu
			hakuboku
			pen
			mannenhitsu

XII. Keiyōshi + Dōshi

ភាសាខ្មែរស្រួលទេវ័ន

ភាសាខ្មែរ	{ ស្រួល ពិបាក }	{ ទេវ័ន សមសេន និយាយ អាន យល់ }			
				yasashī	narau
				mutsukashī	kaku
					hanasu
					yomu
				wakaru	

ស្រួល ទេវ័ន បទេវ័ន ទេវ័នស្រួល	{ ទេវ័ន មន្ត្រាញ៉ា មន្ត្រាញ៉ា }	{ បង្កើតភោគ }		sakana	
				kudamono	oishī
				yasai	
				jūsu	

ក្មេង ២ មនុស្សចាស់ ២ សត្វស្លាបខ្លះ	{ អាប័ដេក }		kodomo	
			toshiyori	hayai neru
			tori	

គំនូរ រូប រូបថត	{ ទេវ័ន ទេវ័ន }	{ ស្រួល អាក្រក់ }	មើល	e	
					kirei
					minikui
				shashin	

ភ្លេង ចំរើង កាព្យ	{ ទេវ័ន ទេវ័ន }	{ ពិភោគ មិនពិភោគ }	ស្តាប់	ongaku		
					uta	kite utsukushī
					shi	kiku

ថ្នាំ កៅអី ជើងថ្នាំ ទូ ទ្វារ អក្សរ ប្រដាប់	{ ទនៈ } { ស្រួល { ទនៈ } { ពិបាក	សេស	kusuri	nomikomu
		} អង្គុយ	isu	suwaru
			maru-isu	
		} បើក	todana	akeru
			to	shimeru
		សរសេរ	ji	kaku
ច្របូ	dôgu	tsukau		

គាត់	{ ខ្លួន { ដង្កុយ { ក្រ { កម្រ	ទៅ	namakeru	iku
		ដេក	nemui	neru
		មក	nakanaka	kuru
		មក	mettani	kuru

XIII. Dôshi + Keiyôshi

ភាសាខ្មែរ ទៀន ស្រួល
 ត្រី ទនៈ ស៊ី ឆ្ងាញ់
 ខ្លួន ដេក ឆាប់

ភាសាខ្មែរ ទៀនមិនស្រួល
 ត្រី ទនៈស៊ីមិនឆ្ងាញ់

ដំ			naku	
ស្រែក			sakebu	
ឆ្ងល់	ឆ្ងល់		butsukaru	
ទះ	ទះ ទះ កំរិត	} ខ្លាំង		te
			tataku	senaka
				hō
ទាញ	ទាញ		hiku	himo
ទាត់	ញាត់ ក្រាត់	}	keru	bōru
				shiri
ឆាក	ឆាក កង់	}	keru, fumu	pedaru
				jitensha
ឆ្ងល់	ឆ្ងល់ ស្រាល ក្រាន់បើ	}		omoi
			kegasuru	karui
				chūkurai

XIV. Dōshi + (Meishi + Keiyōshi)

ឆក់ទឹក	} ស្រាបាវ	ឆក់		atsui	
		ក្រាត់		tsumetai	
		ឆក់	nomu	mizu	amai
		ឆក់	taberu	tabemono	suppai
		ឆក់		nigai	
		ឆក់		shio-karai	
		ឆក់		karai	

ពាក្យសាមី	តង			kitsui
	យូរ			yurui
	ក្រហម			akai
	លឿង			kïroi
	រឹបតង			midorino
	ខ្មៅ	kiru	fuku	aoi
	ស្វាយ			murasaki
	ខ្មៅ			kuroi
	ស			shiroi
	ទទឹក			nureta
ក្រអូប			kawaita	

ក្រអូប ក្រអូប ក្រអូប ក្រអូប ក្រអូប ក្រអូប ក្រអូប ក្រអូប ក្រអូប ក្រអូប	ក្រអូប	ក្រអូប ក្រអូប ក្រអូប ក្រអូប ក្រអូប ក្រអូប ក្រអូប ក្រអូប ក្រអូប			urushi	
	ក្រអូប			tsumu	kome	mochi
	ក្រអូប			katsugu	ine	
	ក្រអូប			katsugu	tômorokoshi	
	ក្រអូប			katsugu	satôkibi	
	ក្រអូប			katsugu	pînattsu	
	ក្រអូប			atsumeru	daizu	
	ក្រអូប			kariru	imo	
	ក្រអូប			kasu	sato-imo	
	ក្រអូប					

ភាគទៅប្រកបទ្រង់រយៈពេល

<p>រយៈពេល រយៈពេល រយៈពេល រយៈពេល រយៈពេល រយៈពេល រយៈពេល</p>	}	រយៈពេល	}	រយៈពេល	hayaku		
		រយៈពេល		រយៈពេល	hayaku		
		រយៈពេល		រយៈពេល	aruku	yukkuri	totemo
		រយៈពេល		រយៈពេល	hashiru	nagaku	sugiru
		រយៈពេល		រយៈពេល	hau	suguni	itsumo
		រយៈពេល		រយៈពេល	hau	sorosoro	kiwamete
		រយៈពេល		រយៈពេល	hau	sukoshi	hontôni
		រយៈពេល	motto				

<p>រយៈពេល រយៈពេល រយៈពេល រយៈពេល រយៈពេល រយៈពេល រយៈពេល រយៈពេល</p>	}	រយៈពេល	isogashî	
		រយៈពេល	hima	
		រយៈពេល	nemui	
		រយៈពេល	tsukareta	
		រយៈពេល	tsukareta	
		រយៈពេល	futotta	ichiban
		រយៈពេល	yaseta	
		រយៈពេល	tashitotta	
		រយៈពេល	wakai	

XVI. Sūshi

មួយ	ដប់មួយ	មួយដណ្តប់	1	11
ពីរ	ដប់ពីរ	ពីរដណ្តប់	2	12
បី	ដប់បី	បីដណ្តប់	3	13
បួន	ដប់បួន	បួនដណ្តប់	4	14
ប្រាំ	ដប់ប្រាំ	ប្រាំដណ្តប់	5	15
ប្រាំមួយ	ដប់ប្រាំមួយ	ប្រាំមួយដណ្តប់	6	16
ប្រាំពីរ	ដប់ប្រាំពីរ	ប្រាំពីរដណ្តប់	7	17
ប្រាំបី	ដប់ប្រាំបី	ប្រាំបីដណ្តប់	8	18
ប្រាំបួន	ដប់ប្រាំបួន	ប្រាំបួនដណ្តប់	9	19
ដប់	ដប់		10	20

សាមសិប	30	ពាន់	1,000
ទើសសិប	40	ម៉ឺន	10,000
ហាសិប	50	ទើសន	100,000
ហុកសិប	60	លាន	1,000,000
ចិតសិប	70	ទកាធិ	10,000,000
ទើបតសិប	80	ស្កន្យ	0
ទកាសិប	90		
រយ	100		

ចាន	}	មួយ ពីរ	sara
ស្រាប្រា			saji
សម			hoku
ឆ្នាំង			nabe
កៅអី			isu
ទូ			todana
ទូស្បែកកៅ ម៉ោង			hondana ji

ចាន	}	មួយ ពីរ	dai
មនុស្ស			
ផ្ទះ			
ចម្បាំងលោកសេក			

XVII. Tan-i

ប្រយ	}	មួយ ពីរ	meshi	saji
ស្រាប្រា			sara	
ចាន			nabe	
ឆ្នាំង			kuchi	

មនុស្ស	ទាំងអស់	នាក់	hito	nin
ដើមឈើ	ទាំងបី	គីម	ki	hon
ក្រដាស	ពីរ	សន្លឹក	kami	mai
ផ្ទះ	ប៉ុន្មាន	ខ្នង	ie	ken
សៀវភៅ	គ្រប់	ក្បាល	hon	satsu
ម៉ាស៊ីនដេរ	ទាល់	គ្រឿង	mishin	dai
ចានក្បាល	ទាប	សម្រាប់	shokki	setto
	{ រយ			
	{ ពាន់			

និយាយពីរបីមាត់

អានសៀវភៅ ១០ ទំព័រ

ទំហំក្រណាត់	១ ម៉ែត្រ	hakaru	mêtoru
ដើរ	១ គីឡូម៉ែត្រ	aruku	kiromêtoru
ខ្នង	{ ស្រួត	hakaru	kiro
	{ អង្ករ		ton
ទំហំ សាលី	{ ១ តោ	hakaru	to
	{ ១ រិត្ត		rittoru
ទៅ	៣ ដង	iku	
មក		kuru	kai
ជួប		au	

ទេសាប្រសូកខ្មែរ ៣	}	ត្រី	toshi
		ទឹក	tsuki
		អាទិត្យ	shū
		ភ្នំ	hi
		ម៉ោង	jikan
		នាទី	hun

ទេសា: ធំជាង ទេស: បីដង

ខ្ញុំ ទេសាប្រសូកខ្មែរ យូរជាងគាត់បីខែ

XVIII. Toki o arawasu go

គាត់មកប្រសូកខ្មែរ	}	ម្យ៉ាងម្ល៉ាង	ototoi		
		ម្យ៉ាងមិញ	kinō		
		អាទិត្យ	shū		
		ទឹក	មុន	tsuki	mae
		ត្រី		toshi	
		ត្រីទៅ	kyonen		
		ព្រឹក	asa		
		ទេស្យាង	ទេស:	gogo	kono
		ម្លាច		មិញ	yūgata
		យប់	yoru		

ថ្ងៃ				hi			
អាទិត្យ	} នេះ			shû			
ខែ				tsuki		kono	
ឆ្នាំ				toshi			
ថ្ងៃក				asu			
ខាងថ្ងៃក				asatte			
២ អាទិត្យ	} ក្រោយ					ato	
៣ ខែ		} មុន				mae	
៤ ឆ្នាំ							
១ ថ្ងៃ							
២ អាទិត្យ							
៣ ខែ							
៤ ឆ្នាំ							
ឥឡូវនេះ				ima			
ពីមុន				izen			
ថ្ងៃក្រោយ				gojitsu			
ពេលក្រោយ				nochini			
(ថ្ងៃ) អាទិត្យ	ចន្ទ	អង្គារ	ពុធ	ព្រហស្បតិ៍	សុក្រ	សៅរ៍	
nichi	getsu	ka	sui	moku	kin	do	
(ខែ) មករា	កុម្ភៈ	មិនា	មេសា	ឧសភា	មិថុនា		
1	2	3	4	5	6		
កក្កដា	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ		
7	8	9	10	11	12		

XIX. Zenchishi

ឆ្នាំ	}	ឯ	នេះ នេះ	de
		នៅ		de
		មុខ		mae
		ក្រោយ		ushiro
		ក្នុង		naka
		ក្រៅ		soto
		លើ		ue
		ក្រោម		shita
		ត្រង់		de
		ជិត		chikaku
នៅ	}	ពី	នេះ នេះ	kara
		ដល់		made
		រហូតដល់		made
		ជុំវិញ		mawari
		តាម		sotte, de
នៅក្រុម	}	ពី	នេះ នេះ	kara, ni
		តាំងពី		kara zutto
		ដល់		made
		រហូតដល់		made

ភាសាក្រុមនេះ នៅ ជុំវិញ ឯ នេះ នេះ ឆ្នាំ ១៩៦៦

និយាយ	}	ស្តី	គាត់	tsuite	
		ឃ		tsuite	
		កាន់		e, ni	
		ដំបូល		kawari	
		ឡូ		ní	
		ទៅ		ni	
		មក		ni	
		ទុក		ni	
		ជាមួយ		to	
		ចំពោះ		ni	
ដូចជា	no yôni				

នៃ	}	នឹង	ក្រុមនាស	o	
		ដោយ		de	kami
		និយាយ		de	

XX. Jodôshi

(មន)	}	យូកូ	ឆាត	yoku~shita
		ស៊ីតា		shita
		ស៊ីតេរូ		shiteiru
		ស៊ីបេកីដា		subekida
		ស៊ីតៃ		shitai
		ដេគីរូ		dekiru
		ដេគីរូ		dekiru
		ស៊ីតា កូតូ ហ្វា អារូ		shita koto ga aru
		អេតេ		aete
		យាមេរូ		yameru
		ឺស៊ីអូកេនមេ		isshôkenmei
		ហាជីមេរូ		hajimeru
		ហាជីមេរូ		hajimeru
		ស៊ីតេ មីរូ		shite miru

XXI. Renyôshi

មិន	}	}	}	nai			
មិនប្រដាប់				វិញ	hitsuyô ga nai		
មិនល្អ				សោះ	amari~nai		
មិនទាន់		}	(មិន)	{	នៅឡើយ	mada~nai	
មិន					(mizen)		
ចេះតែ					bakari		
នៅតែ					izentoshite		
ស្រាប់តែ					ចប់បើកឡាន	totsuzen	
តែងតែ					ឆាត់	kitto	
តែតែ						masumasu	
កាន់តែ						masumasu	
សឹងតែ						hotondo	
ស្រេចតែ						senbakari	
គង់តែ						kitto	
ត្រាន់តែ						dake	
ម្តងតែ					tabun		
ប្រើតែ	}						yoku
ទើបតែ							ទៅស្តាប់បទទេស
ហៀបនឹង			shiyô to shiteiru				

XXII. Jodôshi to renyôshi no ichi

គាត់	}	ត្រូវ	ទៅប្រកាន់ខ្លួន	neba naranu
		ប្រើប្រាស់		tabun
		មុខជំនាញ		kitto
		មិនមែន		no dewa nai

ត្រូវ	}	គាត់ទៅប្រកាន់ខ្លួន
ប្រើប្រាស់		
មុខជំនាញ		
មិនមែន		

XXIII. Dôshi ga futatsu $V_1 (N_1) V_2 (N_2)$

(មិន)	}	ចាប់ត្រង់
		ចាប់ត្រង់អាងស៊ុយ

a) V_1 wa V_2 no yôsu, hôhō nado o arawasu.

ឈរ អង្គុយ ដេក	}	ប្រែប្រួលចំនួន	tatsu	utau	uta
		ជក់បារី	suwaru	sû	tabako
		មើលមេឃ	neru	miru	sora
		ផ្ទុះ		fuku	fue

បត់	}	{ ទៅ }	{ មក }	{ ខាង }	{ ក្នុង - ក្រៅ ស្តាំ ឆ្វេង }	magaru		
ចូល						hairu		
ចេញ						deru		
ក្រតឡប់						kaeru		
ថយ						shirizoku		
យក						toru		
គូស						hiku		migi
ទុក្ខ						osu	tsutsumi	hidari
ព្រះ						nageru	ishi	
ចោល						nageru		
នាំ	}	ចោរ				tsurete iku		
តាម						ou		dorobô
ដេញ						ou		
ឈរ	}					tatsu		
ក្រេកាក						okiru		
ហោះ						tobu		agaru
ហើរ						tobu		
លោត						tobu		
ធ្លាក់	}					ochiru		
ទម្លាក់						otosu		oriru
មក	}					oshieru		
ទៅ								narau
								toru

ជួស	ជួស ជួស ជួស ជួស ជួស ជួស ជួស ជួស ជួស ជួស	យោសូ	meshi	
បាច		សាស៊ីដាសូ	shiru	
វ៉ែក		វ៉ែក	wakeru	
ត្រូម៉ូ		ត្រូម៉ូ	tsutsumu	
ត្រូម៉ូ		ត្រូម៉ូ	tsutsumu	
កាត		កាត	hakaru	kome
កាត		កាត	hakaru	satô
កាត		កាត	hakaru	shio
កាត		កាត	hakaru nuno	kiru
កាត		កាត	erabu	hankachi
កាត	កាត	hirou		

ឈ	ឈ ឈ ឈ ឈ ឈ ឈ ឈ	នាមេរូ	nameru
		កាមូ	kamu
		តាមេសូ	kamu
		កាហ្សូ	kagu
		សូ	sû
		អាជីមី-សូរូ	ajimi-suru
		មីរូ	miru

កាត់	} វែង សម្លាប់	kiru	
កាច់		kiritsukeru	
ទំរាយ		naguru	inu korosu
កប់		umeru	
ទំនះ ពោះ		saku	hara

ឆា	} វែង	} សាច់ជ្រូក	} បរិភោគ	itameru	sakana
ឆ្កែ				ibusu	niku buta
អាជ័យ				yaku	taberu
ដាំ				taku	meshi
ចំហុយ				musu	kayu
		ម្ហូបដំណើប		meshi mochi	

b) V_2 wa V_1 no kekka (V_2 wa Jihatsu-dôshi)

ទកស្រ្តី ទំរាយ	sagasu	hon	
ទកស្រ្តី ទំរាយ ឃើញ	sagasu	hon	mieru
ទកស្រ្តី ទំរាយ មិនឃើញ		(hitei)	mieru
មិនទកស្រ្តី ទំរាយ	(hitei)	sagasu	hon

ទក	} គាត់ (មិន) ឃើញ	sagasu	
មើល		miru	mieru
ស្លាប់	} សំឡេង	} (មិន) ឮ	koe
			kiku
			kikoeru

ជេក	មិន លក់	neru	nemuru
ប្រឡង	{ ដាច់ ឆ្លាក់	shiken o ukeru	kuttsuku
			ochiru
ផឹកស្រា	ស្រវឹង	nomu sake	you
ស៊ីបាយ	ផឹក	kû meshi	manpukusuru
ច្បាប់	នឹងតេ { ឈ្នះ ចាញ់	tatakau	katsu
ឈ្នះ		kenkasuru	makeru
ប្រកួត		shiaisuru	
ទៀង ភាសាខ្មែរ	មិន ចប់		owaru
វាយ ផ្អែ	មិន ស្លាប់	naguru	shimu

c) V_1 to V_2 ga dôji ni okonawarete iru.

បិតប្រពន្ធ បង្ហូរទឹក

មើលសៀវភៅ { ផង } ស្មើ { ផង
បណ្តើរ } បណ្តើរ }

d) V_2 ga V_1 no shûshoku-go no koto mo aru.

បើសិនជា មិនស្លាប់

ទំលាក់កាត់សត្វកំពុងអាស

XXIV. Daimeishi

ទេន៖
ទេន៖

a) Ninshô-daimeishi

I. យើង

II. លោក លោកស្រី អ្នក នាង អានាង ឯង

III. គាត់ វា

b) Shinzoku-meishô ga tsukawareru

តា យាយ ខ្ញុំ ពួក ប្តី ម៉ែ ម៉ាក អ៊ី

ពូ មីង បង អូន កូន ចៅ

c) Shiji-daimeishi

ទេន៖ ទេន៖

d) Gimon-daimeishi

អ្នកណា ទេណា អ្វី អេ អូ ណា

e) Sôgo-daimeishi

គ្នា ជួបគ្នា បបួលគ្នា ខ្ញុំបង្កា ជួយគ្នា

XXV. Meishi+ Meishi

a) Heiretsu

ដួងដីតា	sobo	sofu	
ដួងតា			senzo
ឪពុកម្តាយ	chichi	haha	
បងប្អូន	ani-ane	otôto-imôto	
បងប្អូនប្រុសស្រី			otoko onna
កូនចៅ	ko	mago	
ប្តីប្រពន្ធ	otto	tsuma	
ក្របីនិងគោ	suigyû	ushi	
ក្របី គោ សេះ ដំរី ទ័ព្វ និង ឆ្កា			uma zô inu neko

b) Shûshoku kankei

ជើងត	ashi	tsukue
ពងមាន់	tamago	niwatori
សាច់ជ្រូក	niku	buta
រូបផ្ទះ	e	ie

c) Keiyôshi no shûshoku-kankei

ប្តីប្រពន្ធជាត់	otto	tsuma	futotta
ប្តីនិងប្រពន្ធជាត់	otto	to tsuma	futotta
ប្តីជាត់និងប្រពន្ធជាត់	otto	futotta	to tsuma futotta

ដើម្បីទៅដល់	ashi	tsukue	nagai
ដើម្បីទៅដល់	ashi	watashi	nagai
ដើម្បីទៅដល់របស់ខ្ញុំ	ashi	nagai	no watashi
ដើម្បីទៅដល់របស់គ្រូមួយនេះ	ashi	nagai	no tsukue marui kono
ដើម្បីទៅដល់នេះ	ashi	nagai	kono

ខ្ញុំ	e	watashi
ខ្ញុំរបស់ខ្ញុំ	e	no watashi
ខ្ញុំផ្ទះ	e	ie
ខ្ញុំរបស់ផ្ទះ	e	no ie

XXVI. Taitoru

លោក	តា
លោកស្រី	មាយ
ជំទាវ	អ៊ី
កញ្ញា	ពូ
នាង	ម៉ង
អ្នក	បង
	អូន
	ម៉ែ

XXVII. Meishi no shûshoku-go

a) meishi → XXV

b) keiyôshi

មនុស្ស	ចាស់	toshitotta
	ក្មេង	wakai, osanai
	ខ្វីប	warui
	កាច	rambôna
	ស្រួល	yasashî
	ថ្មត្រូវ	shinsetsuna
	ត្រឹមត្រូវ	shôjikina
	ក្រ	bimbôna
	មាឌ	kanemochino
	សំខាន់	jûyôna
	ធម្មតា	futsûno
	គួរសម	reigi-tadashî
	ខ្ជិល	namakeru
	ឆ្ងាត	kashikoi
	ល្ងង់	orokana
	ក្លាហាន	yûkanna
	ព្រឺក	yûnôna
	ខ្វាក់	mekura
	ខ្ពង់	tsumbo
	ឥស	oshi
ខ្លី	izari	
ទំពែក	hage	

ចំណុច	<ul style="list-style-type: none"> ខ្ពស់ ក្រៃបង្គំ 	kotae	machigatta
			tadashî
ខ្ពស់	<ul style="list-style-type: none"> ខ្ពស់ ខ្ពស់ ផ្សេងៗ ឯទៀត ទាំងអស់ 	kudamono	jukushite inai
			jukushita
			iroirona
			betsuno
			zembu
ចាន	<ul style="list-style-type: none"> ពេញ ទទេ 	sara	ippai
			karano
សាច់គោ	<ul style="list-style-type: none"> អនិ នា 	gyûniku	nieta
			namano
ក្រៃបង្គំ	<ul style="list-style-type: none"> ស្ងាត់ បង្គំ 	basho	shizukena
			urusai
ខ្ពស់	<ul style="list-style-type: none"> ស្អប់ ក្រៃបង្គំ 	nioi	kusai
			kaori no yoi
ទ្បាន	<ul style="list-style-type: none"> ចាស់ ខ្ពស់ ទំនេប ឆ្ងល់ ខ្ពស់ ថ្នាក់ 	jidôsha	furui
			atarashî
			shingatano
			tokubetsuno
			takai
			yasui

c) dôshi

ក្រុងកំពុង {លេង
នាំ} នោះ

asobu

odoru

ទូក ទីដល លិច }
ផ្ទះ នេះ }
ទឹក ហូរ } នោះ
ខ្សែ ដាច់ }
ក្បាល រីល }

fune

shizumu

ie

moeru

mizu

nagareru

himo

kireru

koma

mawaru

មនុស្ស {លក់
ទិញ} ក្រុមនោះ

uru

mikan

kau

d) shiji-daimeishi no ichi

មនុស្ស ចាស់ នេះ

មនុស្ស នេះ ចាស់

ទូក លិច នេះ

ទូក នេះ លិច

e) ទីដល

មនុស្សទីដល {ទិញ
លក់} ក្រុមនោះ } ជាប់ខ្ញុំ
មនុស្សទីដលក្បាលធំនោះ

ខ្ញុំប្រេងៗនភាសាខ្មែរនៅសាលា រៀននេះ

ខ្ញុំទីដលប្រេងៗនភាសាខ្មែរនៅសាលា រៀននេះ

ភាសាខ្មែរទីដលខ្ញុំប្រេងៗននៅសាលា រៀននេះ

សាលា រេរៀន ដែលខ្ញុំប្រើប្រាស់ភាសាខ្មែរនោះ :

f) sūshi

ក្មេងបីនាក់

ក្មេងបីនាក់ធាតុ

ក្មេងធាតុបីនាក់

កូនយើងបីនាក់

កូនបីនាក់របស់យើង

g) zenchishi-ku

ចម្ងាយ { ពីផ្ទះ
 { ដល់ផ្ទះ

សៀវភៅ { លើ
 { ក្រោម } ៣

XXVIII. Toki

ខ្ញុំទៅសាលា រេរៀន { វាលវែង
 { វាលក
 { វាលនេះ
 { ដើមស្រូវមីញ៉ា

XXX. Meirei

(ងង) { ទៅសាលា ទេវ័ន
 ទៅសាលា ទេវ័ន ឱ្យ រាប់ រាប់
 ទៅសាលា ទេវ័ន ឱ្យ រាប់ ២ ទៅ
 ទៅសាលា ទេវ័ន ចុះ
 កុំ ទៅសាលា ទេវ័ន

សូម }
 សុំ } ទៅ ជា មួយ ខ្ញុំ
 អាលិត }

ទៅ ជា មួយ ខ្ញុំ { ណា⁺
 ណា:

ចូរ ឆ្ងាយ

ចេញ	}		deru	
ចូល		{	ទៅ	hairu
យក ទនៈ			មក	motsu kore
ថយ		ក្រោយ	sagaru	
បិទ	}	ទនៈ ឱ្យ ដាច់	shimeru	
កាន់			motsu	

គូ ឱ្យ ល្អ

ស្នាម ឱ្យ ស្រាល ២

ប្រោស បន្ត ឱ្យ ស្អាត

ដាក់កញ្ចប់នេះទុក }
 ដោត } ទង់ } ទីនេះ
 គ្រែ }
 បាចទឹក }

ក្រែង { អង្គុលក្បាល
 ក្រែង { កូនកាញេច្រើនពេក

XXXI. Shieki

គាត់ { ខ្ញុំ } កូនទៅសាលានេះទៀង
 គាត់ { ខ្ញុំ }

គាត់ { បង្គាប់ កូនខ្ញុំ } ទៅសាលានេះទៀង
 គាត់ { បង្គាប់ ខ្ញុំកូន }

}	សា	ភ្នំ	hirogeru	môfu	
		ក្រដាស		kami	
		មូល	maku	goza	
		បត់	tatamu	shitsu	
	ខ្ញុំ	ជួត	តុ		tsukue
			កញ្ចប់បង្អួច	fuku	mado-garasu
			ជំនួញ		kaidan, hashigo
			ក្តាន		yuka
		ដឹក	គោ ទៅ	tsureru	
		បង	ទ្រូង	shibaru	
ស្រាយ	hodoku			himo	

XXXII. Hikaku

ខ្ញុំចូលចិត្តតែឆ្កែជាងគ្រូ

នេះផ្តំជាងនោះបីដង

ឡាននេះរត់បានលឿនជាងឡាននោះ

នេះឆ្ងាយជាងគេបង្អស់

នេះឆ្ងាយបំផុត

ស្រុកខ្មែរនឹងស្រុកសៀម ស្រុកសៀមឆ្ងាយជាងពីស្រុកជប៉ុន

ទៅភ្នំម ២ ល្អជាង


XXXIII. Kanô

(អាច) លើកថ្មនេះ { បាន
មិនបាន

ដោះខ្លួន មិន { រកត
ដួច

ចេះ មិនចេះ	}	និយាយ	} ភាសាព្រះរាជ	hanasu
		សរសេរ		kaku
		អាន		yomu
		ជក់ បារី		sû tabako
		ផឹក ស្រា		nomu sake
		ជិះ កង់		noru jitensha
		បើក ឡាន		untensuru jidôsha

XXXIV. Copula



ភាគមកទីនេះជាគ្រូបប្រឡង

ភាគមកទីនេះជាប្រធានដង

ទីកន្លែងបកជាថី

ស្តីប្រទេសជាភាសាខ្មែរ

ភាគឃើញរណសមិនទាន់ជាទេវាទេវីយ

ភាគ $\left\{ \begin{array}{l} \text{ទេវា} \\ \text{ភ្នាយ} \end{array} \right\}$ ជាគ្រូបប្រឡង

XXXV. Cimon

ណានី	nani
អង្គាល់	itsu
ពីអង្គាល់	itsu
ដូចម្តេច	dô
ហេតុអ្វី	naze
ណា	dore
អ្នកណា	dare
កាលណា	itsu
កន្លែងណា	doko
ម៉េចក៏	naze

ពីមន្ត្រីមិញ	លោក	បច្រៀន	ភាសាខ្មែរ	នៅទីនេះ	យ៉ាងណា
ពីអង្គាល់	"	"	"	"	"
ពីមន្ត្រីមិញ	អ្នកណា	"	"	"	"
"	លោក	"	អ្វី	"	"
"	"	"	ភាសាខ្មែរ	នៅកន្លែងណា	"
"	"	"	"	នៅទីនេះ	យ៉ាងដូចម្តេច
"	"	អ្វី	អ្វី	"	"

ម៉េចក៏ លោក មិនបច្រៀន ភាសាខ្មែរ

អដ្ឋកណ្តា { មក
 កមក
 កមិនមក
 កមកបាន

ត្រា នអដ្ឋកណ្តា មក

សោកទិញ { ធុរ
 កាលណា
 កន្លែងណា } ក៏បាន
 អដ្ឋកណ្តា ទិញ
 ផ្លូវដូចម្តេច

កន្លែងណា កមិនទៅ

ផ្លូវកមិនទិញ

ផ្លូវដូចម្តេច កមិនទៅ

ហេតុអ្វី កមិនដឹង

ទោះ បី ផ្លូវ យ៉ាងណា ក៏ ដោយ ខ្លាំង ទិញ

XXXVI. Setsuzokushi

ខ្ញុំ ទៅ ស្រុក ខ្មែរ { ហើយ
 ទើប
 ប៉ុន្តែ មិនបាន } ជួបគាត់ sôshite
 sôshite hajimete
 shikashi

ខ្ញុំ បង់ ជួបគាត់ { ហេតុនេះ ហើយ
 ដូច្នោះ ហើយ } បាន ជា ខ្ញុំ ទៅ ស្រុក ខ្មែរ sorede
 sorede

ម៉ែ	}	moshi	
កាល		toki	
ពេល		toki	
កាលណា		toki	
មុននឹង		mae	
ក្រោយ		} ខ្ញុំទៅប្រកួតខ្ញុំនូវ ខ្ញុំទៅជួបគាត់	ato
ផល			made, toki
ដោយសារ		okage de	
ដោយ		node	
ពីព្រោះ		node	
ស្រាប់តែ	sugu		

} ខ្ញុំទ្រង់	}	តាំងពី ផ្លូវនោះមក	kara	
		} ដើម្បី	កុំឱ្យប្រឡងធ្លាក់	tame
			ប្រឡងជាប់	
		ទាល់តែសម្រេច	made	

ទោះបីខ្ញុំទ្រង់យ៉ាងណាក៏ដោយ គាត់នឹងប្រឡងមិនជាប់ទេ

} មិននឹងតែ	}	ខ្ញុំទ្រង់យ៉ាងណា ទើបប្រឡងបានជាប់
		អ្នកណាមក
		គាត់ទៅណា

នេះ ហៅ	ថា ស្បែក ទៅ	yobu
១១០	កាត់	kangaeru
	ស្រាន	suisoku suru
	គិត	omou
	កាត់ស្រាន	sôzôsuru
	ដឹង	shiru
	សង្ឃឹម	kibô o motsu
	យល់	wakaru
	យល់ច្រឡំ	gokai suru
	ផ្លូវ	utagau
	ពន្យល់	setsumei suru
	ដូន	tazuneru
	ខ្លយ	kotaeru
	ហាម	kinshi suru
	ប្រាប់	tsugeru
	សង្ឃឹយ	utagau
សសើស	homeru	

ថា គាត់នឹងច្រឡំមកផ្លូវ

គាត់ថា

XXXVII: Hampuku

ទៅ	ស្រឡាយ ២	ស្រឡាយ ២
	ស្រឡាត ២	ស្រឡាត ២ ស
	ស្រាប់ ២	ស្រាប់ ២ ស

XXXVIII. Kantôshi

𣪗

𣪗

𣪗

𣪗

𣪗

𣪗

𣪗

𣪗

XXXIX. Otomo

𣪗

shokki

𣪗

yasai

𣪗

isogu

𣪗

kimochi ga i

𣪗

sukoshi

𣪗

takai

𣪗

mazushi

𣪗

utagau

𣪗

hiroi

𣪗

satosu

XL. Keigo

222

ក

ពិសា

សោក ទៅណា

សោក អញ្ជើញ ទៅណា

ក្បាល

ព្រះសីមា

ក្បែរ

ព្រះ ធនតុ

ក្បែរ

ព្រះ ហស្ត

ក្បែរ

ព្រះ ទីង ព្រះ ហឫទ័យ

223

មេស

ព្រះ ឆាយ

មេស

ព្រះ ទត

មេស

ព្រះ យាង

ព្រះ ចាស

ព្រះ កន្សោម

XLI. Sono hoke no jūyū-gō

<p> 一 二 三 四 五 六 七 八 九 十 十一 十二 十三 十四 十五 十六 十七 十八 十九 二十 二十一 二十二 二十三 二十四 二十五 二十六 二十七 二十八 二十九 三十 三十一 三十二 三十三 三十四 三十五 三十六 三十七 三十八 三十九 四十 四十一 四十二 四十三 四十四 四十五 四十六 四十七 四十八 四十九 五十 五十一 五十二 五十三 五十四 五十五 五十六 五十七 五十八 五十九 六十 六十一 六十二 六十三 六十四 六十五 六十六 六十七 六十八 六十九 七十 七十一 七十二 七十三 七十四 七十五 七十六 七十七 七十八 七十九 八十 八十一 八十二 八十三 八十四 八十五 八十六 八十七 八十八 八十九 九十 九十一 九十二 九十三 九十四 九十五 九十六 九十七 九十八 九十九 一百 </p>	<p> 一 二 三 四 五 六 七 八 九 十 十一 十二 十三 十四 十五 十六 十七 十八 十九 二十 二十一 二十二 二十三 二十四 二十五 二十六 二十七 二十八 二十九 三十 三十一 三十二 三十三 三十四 三十五 三十六 三十七 三十八 三十九 四十 四十一 四十二 四十三 四十四 四十五 四十六 四十七 四十八 四十九 五十 五十一 五十二 五十三 五十四 五十五 五十六 五十七 五十八 五十九 六十 六十一 六十二 六十三 六十四 六十五 六十六 六十七 六十八 六十九 七十 七十一 七十二 七十三 七十四 七十五 七十六 七十七 七十八 七十九 八十 八十一 八十二 八十三 八十四 八十五 八十六 八十七 八十八 八十九 九十 九十一 九十二 九十三 九十四 九十五 九十六 九十七 九十八 九十九 一百 </p>
---	---

XIII. . Setsuji

a) Reduplication	កាយ ទឹក	កកាយ ទទឹក
b) Prefix	ដេក ជួន ដាល់ ទាល់ ទាក់ បុក កើត ធាត់	ដេក ជួន ប្រដាល់ ទដាល់ អន្ទាក់ អំបុក បកើត កន្ទាត់
c) infix	ចុក ចាំ ធំ ស្អាប កើត លឿន ញញឹម ទឹច	ចុក ធំ ទំព័រ សម្អាប កំលើត លឿន ប្រមាញ់ ប្រទនិច